

ICBC  **ធនាគារ អាយ ស៊ី ប៊ី ស៊ី សាខាភ្នំពេញ**

INDUSTRIAL AND COMMERCIAL BANK OF CHINA LIMITED PHNOM PENH BRANCH

របាយការណ៍ប្រចាំឆ្នាំ ២០១៩

**ប្រវត្តិបណ្ណាញអ៊ិនធឺណេត អេស ខេមប៉េសល ប៊ែន អេស
តាយណា លីមីតធីត (អេស ស៊ី ប៊ី ស៊ី)**

ប្រវត្តិក្រុមហ៊ុន និង ធនាគារពាណិជ្ជកម្មមិនត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៨៤នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៥ និងត្រូវបានរៀបចំធនាសម្ព័ន្ធឡើងវិញទាំងស្រុងនៅជាក្រុមហ៊ុនធានាហ៊ុន រួមគ្នាទទួលខុសត្រូវមានកម្រិត។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៦ ធនាគារត្រូវបានចុះបញ្ជីដោយ ជោគជ័យទាំងនៅផ្សារហ៊ុនសៀងហៃ និង ផ្សារធានាហ៊ុនហុងកុងលើមីតផិតតាមរយៈការខិតខំប្រឹងប្រែង និង ការអភិវឌ្ឍប្រកបដោយស្មោះត្រង់។

ធនាគារបានអភិវឌ្ឍន៍ទៅជាធនាគារឈានមុខគេនៅលើពិភពលោកដែលមានមូលដ្ឋានអតិថិជនល្អឥតខ្ចោះ រចនាសម្ព័ន្ធអាជីវកម្មចម្រុះ សមត្ថភាពនៃការផ្តល់សេវា និង ការប្រកួតប្រជែងទីផ្សារខ្ពស់ ។ ធនាគារចាត់ចែងសេវាជាច្រើនក្នុងការស្វែងរកការអភិវឌ្ឍប្រព័ន្ធនិង ប្រកាសខ្ជាប់ខ្ជួនការបង្កើតគុណតម្លៃតាមរយៈការផ្តល់សេវាកម្ម និង ផលិតផលហិរញ្ញវត្ថុសាមញ្ញទូទៅដល់អតិថិជនក្រុមហ៊ុនចំនួន៨.០៩៨ពាន់នាក់ និង អតិថិជនបុគ្គលចំនួន៦៥០លាននាក់។ ធនាគារបានរួមចំណែកនៅក្នុងការងារសង្គមជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និង សកម្មភាពប្រតិបត្តិការ និង ការគ្រប់គ្រងរបស់ខ្លួន និងបង្កើនបាននូវការទទួលបានលទ្ធផលយ៉ាងល្អនៅក្នុងវិស័យនៃការលើកកម្ពស់ហិរញ្ញប្បទាន ការគាំទ្រដល់ការកាត់បន្ថយនាពេលក្រីក្រ ការការពារបរិស្ថាន និង ធនធាន និង ការចូលរួមក្នុងកិច្ចការសុខុមាលភាពសាធារណៈ។

ធនាគារតែងតែចង់ចាំជានិច្ចនូវមូលដ្ឋានគ្រឹះរបស់ខ្លួនក្នុងការបម្រើសេដ្ឋកិច្ចជាមួយនឹងអាជីវកម្មសំខាន់របស់ខ្លួនឲ្យប្រសើរជាមួយនឹងសេដ្ឋកិច្ចដែលរីកលូតលាស់ រងគ្រោះ និង រីកចម្រើន។ ការប្រកាសយកយុទ្ធសាស្ត្រផ្អែកលើហានិភ័យ និងមិនដែលដើរលំនាំនូវមូលដ្ឋានសំខាន់ ធនាគារបានបង្កើននូវសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ។ ក្រៅពីនេះ ធនាគារនៅតែប្រកាសខ្ជាប់ខ្ជួនការយោគយល់ និងអនុវត្តន៍តាមច្បាប់អាជីវកម្មរបស់ធនាគារ ដើម្បីឲ្យក្លាយខ្លួនទៅជាធនាគារដែលមានអាយុកាលយូរអង្វែង។ ធនាគារក៏បានប្តេជ្ញាចិត្តក្នុងការស្វែងរកវឌ្ឍនភាពជាមួយនឹងការច្នៃប្រឌិតដើម្បីរក្សាឲ្យបាននូវស្មោះត្រង់។ លើកកម្ពស់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍អាជីវកម្មក្រុមហ៊ុន និង បុគ្គលលក្ខណៈអន្តរជាតិ និង ខ្សែចង្វាក់។ ធនាគារធ្វើឲ្យប្រសើរឡើងនូវការផ្តល់ជូននូវសេវាកម្មសាធារណៈ និងជាអ្នកត្រួតត្រាយក្នុងអាជីវកម្មប្រកបដោយឯកទេស ដូច្នេះធ្វើឲ្យធនាគារក្លាយជា "សិប្បកម្មនៅក្នុងវិស័យធនាគារ" ។

ធនាគារនេះត្រូវបានចាត់ថ្នាក់ជាធនាគារមួយក្នុងចំណោមធនាគារកំពូលទាំង១០០០ នៅលើពិភពលោក ចំណាត់ថ្នាក់លេខ១នៅក្នុងសកលលោកឆ្នាំ២០០០ ដែលចុះបញ្ជីដោយទស្សនាវដ្តី Forbes និងឈរនៅលំដាប់បញ្ជីអនុធនាគារពាណិជ្ជរបស់ធនាគារពិភពលោក ៥០០ រយៈពេល៧ឆ្នាំជាប់ៗគ្នា ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ១ក្នុងចំណោមធនាគារពាណិជ្ជទាំង៥០០នៃ Branch Finance រយៈពេល ៤ ឆ្នាំជាប់ៗគ្នា។





មាតិកា

បេសកកម្មនិងចក្ខុវិស័យរួម	២
ព័ត៌មានអំពីសាជីវកម្ម	៣
ព័ត៌មានរួម	៤
ប្រវត្តិធនាគារ	៥
របាយការណ៍សង្ខេប និងការវិភាគលទ្ធផលហិរញ្ញវត្ថុ	៦
រចនាសម្ព័ន្ធរបស់ធនាគារ	៨
គណៈគ្រប់គ្រងប្រតិបត្តិ	៩
នាយកដ្ឋានធនាគារ	១០
អារម្ភកថាអគ្គនាយក	១២
គោលនយោបាយ និងគោលការណ៍អនុវត្តចំពោះការគ្រប់គ្រងរួម	១៤
គោលដៅប្រតិបត្តិការអាជីវកម្ម	១៥
គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ	១៨
សេចក្តីប្រកាសរបស់គណៈគ្រប់គ្រងអំពីរបាយការណ៍ហិរញ្ញវត្ថុ	២២
របាយការណ៍របស់សវនករឯករាជ្យ និងរបាយការណ៍ហិរញ្ញវត្ថុ	២៥



បេសកកម្មរបស់យើង

ឧត្តមភាពសម្រាប់លោកអ្នក

ផ្តល់សេវាកម្មប្រសើរដល់អតិថិជន ផ្តល់ចំណូលអតិបរមាដល់ម្ចាស់ភាគហ៊ុន
ផ្តល់ភាពជោគជ័យពិតប្រាកដដល់និយោកជីក រួមចំណែកយ៉ាងសកម្មក្នុងសង្គម

ទស្សនវិស័យរបស់យើង

ជាធនាគារឈានមុខគេលើសកលលោក ដែលទទួលបានជោគជ័យខ្ពស់
និងមានកិត្តិនាមល្បីល្បាញ

តម្លៃរបស់យើង

សុចរិតភាពឆ្ពោះទៅរកភាពរីកចម្រើន

សុចរិតភាព មនុស្សធម៌ ភាពប្រុងប្រយ័ត្ន ភាពច្នៃប្រឌិត និងឧត្តមភាព

អាយ ស៊ី ប៊ី ស៊ី ហ្គ្រូប

នាមករណ៍ស្របច្បាប់ជាតាសាចិន

中国工商银行股份有限公司

នាមករណ៍ស្របច្បាប់ជាតាសាអង់គ្លេស

Industrial and Commercial Bank of China Limited (“ICBC”)

ធនាគារ អ៊ិនដាសត្រៀល អេន ខមម៉េសល ប៊ែង អហ្វ ឆាយណា លីមីតធីត (អាយ ស៊ី ប៊ី ស៊ី)

តំណាងស្របច្បាប់

Chen Siqing

អាស័យដ្ឋានចុះបញ្ជី និងអាស័យដ្ឋានការិយាល័យ

លេខ ៥៥ រុក្ខវិថី FUXINGMENNEI ខណ្ឌXICHENG ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

លេខកូដប្រៃសណីយ៍៖ ១០០១៤០

ទូរស័ព្ទ៖ ៨៦ -១០-៦៦១០៦១១៤

សម្រាប់សំណួរពាក់ព័ន្ធនឹងអាជីវកម្ម និងខ្សែទូរស័ព្ទបន្ទាន់៖ ៨៦-៩៥៥៨៨៨

គេហទំព័រ៖ www.icbc.com.cn, www.icbc-ltd.com

ចំណាត់ថ្នាក់អន្តរជាតិ (ចំណាត់ថ្នាក់នៃប្រាក់បញ្ញើរូបិយប័ណ្ណអន្តរជាតិរយៈពេលវែង)

Moody's : A1 S&P: A

ឈ្មោះ និងអាស័យដ្ឋានសវនករ

សវនករក្នុងស្រុក

KPMG Huazhen LLP

ជាន់ទី៨ វិមាន E2, Oriental ផ្លាហ្សា, អាគារលេខ ១ រុក្ខវិថី East Chang'an

ខណ្ឌDONGCHENG ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

សវនករអន្តរជាតិ

KPMG

ជាន់ទី៨ អាគារ Prince's ផ្លូវលេខ 10 Chater, Central ហុងកុង

ព័ត៌មានរួម

ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីតធីត សាខាភ្នំពេញ តំណាងស្របច្បាប់

Jing Jun

អាស័យដ្ឋាន

#១៩ & ២០ អាគារ EXCHANGE SQUARE ផ្លូវ ១០៦ ភូមិ ២
សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ទូរស័ព្ទ៖ (៨៥៥) ២៣ ៩៥៥ ៨៨០

ទូរសារ៖ (៨៥៥) ២៣ ៩៦៥ ២៦៨

អាជ្ញាប័ណ្ណធនាគារជាតិនៃកម្ពុជាលេខ៖ ៥ ៣៣

វិញ្ញាបនប័ត្រក្រសួងពាណិជ្ជកម្មលេខ៖ ០០០០៥៧៦០

លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ L009-900979320

SWIFT៖ ICBKKHPP

អ៊ីមែល៖ icbckh@kh.icbc.com.cn

គេហទំព័រ៖ www.icbc.com.kh

សវនករ

ក្រុមហ៊ុន KPMG (Cambodia) Ltd.

ប្រអប់សំបុត្រលេខ ២៣៥២, ជាន់ទី៤ មជ្ឈមណ្ឌល DELANO

អាគារលេខ ១៤៤ ផ្លូវ ១៦៩ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (៨៥៥) ២៣ ២១៦ ៨៩៩

ទូរសារ៖ (៨៥៥) ២៣ ២១៧ ៧១៧៩

អ៊ីមែល៖ kpmg@kpmg.com.kh

ជីវប្រតិបត្តិរបស់ធនាគារ

ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីតធីត សាខាភ្នំពេញ បានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជកម្មជាផ្លូវការពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១១ ។ សាខាធនាគារ បានប្រារព្ធពិធីសម្ពោធដ៏អធិកអធម និងបានចាប់ផ្តើម ធ្វើអាជីវកម្ម របស់ខ្លួន ជាផ្លូវការនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១១ ។ សាខាធនាគារមានទីតាំងស្ថិតនៅ អាគារ ១៩ និង ២០ Exchange Square ផ្លូវ ១០៦ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សាខាធនាគារមាននាយកដ្ឋានចំនួន ៩ និងនិយោជិកចំនួន ៧៦នាក់ ។ សាខាធនាគារបំពេញតួនាទីតាមផ្លូវច្បាប់ដើម្បីទទួលបានទំនួលទុកចិត្តពីសាធារណជន និងរដ្ឋាភិបាល និងក្លាយជាធនាគារ មួយ ដែលទទួលបានការគោរពសរសើរពីសំណាក់អតិថិជន និងមានកិត្តិស័ព្ទល្អក្នុងសង្គម ។ សាខាធនាគារផ្តល់សេវាកម្មចម្បងៗ ។ សាខាធនាគារបានចូលរួមក្នុង ការអភិវឌ្ឍមូលដ្ឋានដែលមានកម្រិតខ្ពស់ជាលំដាប់ និងប្រតិបត្តិការអាជីវកម្មចម្រុះ និងបង្កើន សេវាកម្មហិរញ្ញវត្ថុ ជាច្រើនដើម្បីផ្តល់ជូនអតិថិជនក្រុមហ៊ុម និងបុគ្គល ។

ទស្សនវិជ្ជាធនាគារ

អតិថិជន

សាខាធនាគារផ្តោតលើអាជីវកម្មលក់ដុំ សំរាប់អតិថិជនគោលដៅ ព្រមទាំងយកចិត្តទុកដាក់ទៅលើអាជីវកម្មលក់រាយដោយផ្តល់សេវាកម្មហិរញ្ញវត្ថុល្អឥតខ្ចោះ។

និយោជិក

ផ្អែកតាមមូលដ្ឋានគ្រឹះនៃភាពប៊ុនប្រសព្វ សាមគ្គីភាព និងគោលការណ៍គ្រប់គ្រង សាខាធនាគារប្រើគោលនយោបាយជ្រើសរើសបុគ្គលិកក្នុងស្រុកទៅតាមផែនការអភិវឌ្ឍន៍របស់សាខាធនាគារ។ ជាលទ្ធផល សាខាធនាគារបានអនុវត្តគម្រោងបណ្តុះបណ្តាលបុគ្គលិកប្រកបដោយវិជ្ជាជីវៈជាលក្ខណៈអន្តរជាតិ និងពហុជំនាញ។

បរិស្ថាន សង្គម និងសហគមន៍

ដោយគាំទ្រ វប្បធម៌ស្នូលរបស់ទីស្នាក់ការកណ្តាល ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីតធីត សាខាភ្នំពេញបានចូលរួមយ៉ាងសកម្មក្នុងសង្គម និងលើកកម្ពស់ដល់ការរួមបញ្ចូលគ្នានៃវប្បធម៌សហគ្រាស និងការគ្រប់គ្រងប្រតិបត្តិការ។

ម្ចាស់ភាគហ៊ុន

ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីតធីត សាខាភ្នំពេញ ជាធនាគារសាខា របស់ធនាគារ អាយ ស៊ី ប៊ី ស៊ី ហើយរាល់ប្រតិបត្តិការរបស់ធនាគារសាខាត្រូវបានគ្រប់គ្រង និងរាយការណ៍ទៅទីស្នាក់ការកណ្តាលរបស់ធនាគារ អាយ ស៊ី ប៊ី ស៊ី ។

ព័ត៌មានសង្ខេបស្តីពីហិរញ្ញវត្ថុ និងការវិភាគលទ្ធផល

ព័ត៌មានសង្ខេបអំពីហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុសង្ខេប និងវិភាគនៃលទ្ធផល

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ជាដុល្លារអាមេរិក	31 ធ្នូ 2019	31 ធ្នូ 2018	បម្រែបម្រួល
	បានធ្វើសវនកម្ម	បានធ្វើសវនកម្ម	(%)
ប្រាក់ចំណេញ			
ចំណូលដុល	67,069,292	59,976,405	11.83
ប្រាក់ចំណេញមុនបង់ពន្ធ	40,041,516	38,139,524	4.99
ប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ	31,837,963	30,540,807	4.25
ពន្ធលើប្រាក់ចំណេញ	8,203,553	7,598,717	7.96
ប្រាក់ចំណេញធៀបបុគ្គលិកម្នាក់	418,921	407,211	2.88
ចំណូលកម្រៃជើងសារដុល	11,951,828	12,378,071	-3.44

ទិន្នន័យចម្បងនៃតារាងតុល្យការ

ទ្រព្យសកម្មសរុប	1,308,352,860	1,028,257,867	27.24
ឥណទាននិងបុរេប្រទាន	750,273,884	629,664,112	19.15
បំណុលសរុប	1,074,363,704	826,106,674	30.05
ប្រាក់បញ្ញើ	515,959,088	503,534,530	2.47
មូលនិធិសរុប	233,989,156	202,151,193	15.75

អនុបាតហិរញ្ញវត្ថុសំខាន់ៗ

ឥណទានមិនដំណើរការធៀបឥណទានសរុប	-	-	
ផលចំណូលធៀបមូលនិធិភាគហ៊ុនិក	13.61%	15.11%	-9.91
ផលចំណូលធៀបទ្រព្យសកម្ម	2.43%	2.97%	-18.19
អនុបាតសាធារណ	22.77%	20.64%	10.32
បំណុលធៀបនឹងមូលនិធិភាគហ៊ុនិក	459.15%	408.66%	12.36
បំណុលធៀបនឹងទ្រព្យសកម្មសរុប	82.12%	80.34%	2.22
មូលនិធិផ្ទាល់សុទ្ធចៀបនឹងទ្រព្យសកម្មសរុប	17.25%	16.17%	6.68
ប្រាក់បញ្ញើធៀបឥណទានសរុប	111.95%	112.76%	-0.71

ការវិភាគលទ្ធផល


- ប្រាក់ចំណេញមុនបង់ពន្ធនៅឆ្នាំ 2019 មានចំនួន 40.04 លានដុល្លារអាមេរិក។
- ទ្រព្យសកម្មសរុបនៅឆ្នាំ 2019 មានចំនួន 1,308.35 លានដុល្លារអាមេរិក។
- ឥណទាននិងបុរេប្រទានក្រោយធ្វើសវនកម្មនៅឆ្នាំ 2019 មានចំនួន 750.27 លានដុល្លារអាមេរិក។
- ប្រាក់បញ្ញើនៅឆ្នាំ 2019 មានចំនួន 515.96 លានដុល្លារអាមេរិក។

ព័ត៌មានសង្ខេបស្តីពីហិរញ្ញវត្ថុ និងការវិភាគលទ្ធផល

គិតជាលានដុល្លារអាមេរិក


កំណើន(%): ឆ្នាំ2019

ចំណូលដុល




■ កើនឡើង 11.83%

ប្រាក់ចំណេញសុទ្ធត្រឹមត្រូវ




■ កើនឡើង 4.25%

ប្រាក់ចំណេញរៀបចំមុនពន្ធដារ




■ កើនឡើង 2.88%

ទ្រព្យសកម្មសរុប




■ កើនឡើង 27.24%

ឥណទាននិងមូលប្រទាន



■ កើនឡើង 19.15%

ប្រាក់បញ្ញើ



■ កើនឡើង 2.47%

លោក Jing Jun
អគ្គនាយក



លោក Jing Jun បំពេញការងារក្នុងឋានៈជាអគ្គនាយកធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីតធីត សាខាភ្នំពេញ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៥។

លោក Jing មានបទពិសោធន៍ក្នុងវិស័យធនាគារ ៣៥ ឆ្នាំ ជាមួយនឹងជំនាញចម្បងរបស់គាត់លើវិស័យធនាគារ និងបទពិសោធន៍ក្នុងការគ្រប់គ្រងធនាគារ នៅក្រៅប្រទេសរួមមានការគ្រប់គ្រងសាខាធនាគារ អាយ ស៊ី ប៊ី ស៊ី ចំនួនបីស្ថាប័ន និងបុគ្គលម្ចាស់ចំនួនមួយស្ថាប័ន។

នាយកដ្ឋានរបស់ធនាគារ

នាយកដ្ឋានទីផ្សារ

នាយកដ្ឋានទីផ្សាររបស់ធនាគារទទួលខុសត្រូវលើផ្នែកសេវាកម្មអតិថិជនឥណទានសាជីវកម្មនិងឥណទានបុគ្គលប្រកបដោយវិជ្ជាជីវៈ។ បុគ្គលិកមានជំនាញក្នុងការផ្តល់ សេវាកម្មទំនាក់ទំនងអតិថិជននិងផ្តល់សេវាកម្មឥណទានរបស់ធនាគារ ជាលក្ខណៈសាជីវកម្មនិងបុគ្គល។ នៅក្រោមគោលការណ៍របស់ធនាគារអាយ ស៊ី ប៊ី ស៊ី ដែលអោយឈ្មោះថា៖ “ផលិតផលមានការឆ្លើយតបខិតបុគ្គលិកពេញដោយវិជ្ជាជីវៈប្រតិបត្តិការជាលក្ខណៈអន្តរជាតិនិងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាកម្ម។” យើងពឹងផ្អែកលើភាពខ្លាំងក្លានៃទំនើបប្រព័ន្ធរបស់ធនាគារអាយ ស៊ី ប៊ី ស៊ី ផ្តល់សេវាកម្មហិរញ្ញវត្ថុតាមបែបអន្តរជាតិនិងប្រឹក្សាយោបល់ជូនអតិថិជន ដោយផ្ដោត លើផលិតផលចម្បងដូចជាឥណទានទុនបង្វិល ហិរញ្ញប្បទានសំរាប់អភិវឌ្ឍន៍គំរោងឥណទានដែលមានការធានាពីធនាគារហិរញ្ញប្បទានពាណិជ្ជកម្មដូចជា លិខិតឥណទានលិខិតធានាឥណទាន ការបើកឡើងវិញនូវលិខិតឥណទាន ឥណទានដែលមានការធានាដោយអចលនវត្ថុ ឥណទានទៅអោយសាជីវកម្មដែលពាក់ព័ន្ធ ការគ្រប់គ្រងគណនី និងការផ្តល់ប្រឹក្សាហិរញ្ញវត្ថុ។

នាយកដ្ឋានប្រតិបត្តិការហិរញ្ញវត្ថុ

នាយកដ្ឋានប្រតិបត្តិការហិរញ្ញវត្ថុ ទទួលបន្ទុកទៅលើផ្ទះកិច្ចទីផ្សារហិរញ្ញវត្ថុ និងផ្ទះកិច្ចសហប្រតិបត្តិការអន្តរធនាគារ រួមជាមួយការគ្រប់គ្រងទ្រព្យសកម្មនិងទ្រព្យអកម្ម។ ដោយពឹងផ្អែកទៅលើអត្ថិភាពទាំងឡាយរបស់ទីស្នាក់ការកណ្តាល រួមមានប្រព័ន្ធជូញដូរទីផ្សារហិរញ្ញវត្ថុជំរឿនលឿន បណ្តាញទូទាំងសកលលោកនៃធនាគារដៃគូ លទ្ធភាពនៃប្រភពទុន ចំណាត់ថ្នាក់ឥណទានខ្ពស់និងប្រព័ន្ធជាត់ទាត់ទំនើប បានជួយឲ្យនាយកដ្ឋានមានដំណើរការយ៉ាងរលូនក្នុងការងាររក្សាទំនាក់ទំនង និងផ្តល់សេវាជូនដូចក្នុងទីផ្សាររូបិយវត្ថុនិងទីផ្សារប្តូរប្រាក់ ផ្តល់ឥណទាន និងសេវាកម្មផ្សេងៗទៀត ទៅដល់ធនាគារដៃគូក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ នាយកដ្ឋានក៏មានកិច្ចសហប្រតិបត្តិការជាមួយធនាគារដៃគូដើម្បីគ្រប់គ្រងផ្ទះកិច្ចធនាគារផងដែរ។

នាយកដ្ឋានប្រតិបត្តិការធនាគារ

នាយកដ្ឋានប្រតិបត្តិការពឹងផ្អែកលើបណ្តាញធនាគារសម្ព័ន្ធទូទាំងសកលលោកនៃ អាយ ស៊ី ប៊ី ស៊ី ហ្មឺនចំនួន ១៦,៧៨៨ស្ថាប័នក្នុងស្រុក ៤១២ស្ថាប័ននៅក្នុង ៤២ប្រទេស និងតំបន់ និងធនាគារដៃគូចំនួន ១,៥០៧ នៅក្នុង១៤៣ប្រទេស និងតំបន់ដើម្បីផ្តល់សេវាកម្មជាលក្ខណៈសាជីវកម្ម បុគ្គលក្នុងស្រុក និងក្រៅស្រុក។ យើងប្រកាន់ធ្លាប់នូវគោលការណ៍ “ប្រកបដោយ វិជ្ជាជីវៈ សុចរិតភាព ភាពយុត្តិធម៌” និងបង្កើនអត្ថប្រយោជន៍ក្នុងសេវាកម្ម Union Pay / Visa ម៉ាស៊ីនឆ្លងកាត (POS) ការផ្ទេរប្រាក់ សេវាកម្មបើកប្រាក់បៀវត្សនិងសេវាប្រតិបត្តិការធនាគារតាមប្រព័ន្ធអេឡិចត្រូនិចដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មហិរញ្ញវត្ថុដ៏ទំនើប និងល្អប្រសើរ ។

នាយកដ្ឋានគ្រប់គ្រងហានិភ័យ

នាយកដ្ឋានគ្រប់គ្រងហានិភ័យទទួលខុសត្រូវចំពោះការអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យជាមួយរបស់សាខានិងសម្របសម្រួលជាមួយនាយកដ្ឋានទាំងអស់អំពីហានិភ័យឥណទានហានិភ័យទីផ្សារហានិភ័យសាច់ប្រាក់ងាយស្រួល ហានិភ័យប្រតិបត្តិការ។ ក្រៅពីការគ្រប់គ្រងហានិភ័យ នាយកដ្ឋានក៏មានតួនាទីនាំមុខក្នុងការត្រួតពិនិត្យអាជីវកម្មឥណទាន។ ចំណាត់ថ្នាក់ឥណទាន កម្រិតឥណទានការវាយតម្លៃឥណទាន ត្រួតពិនិត្យ និង អនុម័តនៅក្នុងកម្រិតអនុម័តដែលសាខាទទួលបានការផ្តល់សិទ្ធិពីស្នាក់ការកណ្តាល ។

នាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ

នាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ ផ្អែកលើយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់សាខាធនាគារ រៀបចំផែនការអាជីវកម្ម កញ្ចប់ថវិកាច្បាប់ អនុវត្ត និងលើកកម្ពស់ក្នុងការគ្រប់គ្រងនិងសហប្រតិបត្តិការក្នុងធនាគារ ដើម្បីសំរេចអោយបាននូវគោលដៅអាជីវកម្មប្រចាំឆ្នាំ។ នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុអនុវត្តតាមច្បាប់គ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុ ធានាអោយបានរាល់ប្រតិបត្តិប្រព្រឹត្តទៅតាមប្រព័ន្ធគ្រប់គ្រងនៃពន្ធលើប្រាក់ចំណូលណែនាំ និងត្រួតពិនិត្យរាល់សកម្មភាពហិរញ្ញវត្ថុ ដើម្បីធានាគុណភាពនៃគណនេយ្យហិរញ្ញវត្ថុ។

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានទទួលខុសត្រូវលើការគ្រប់គ្រងសុវត្ថិភាពនិងត្រួតពិនិត្យលើទិន្នន័យប្រតិបត្តិការរបស់សាខាធនាគារ ដើម្បី ធានាអោយមានសុវត្ថិភាពបច្ចេកវិទ្យា។

នាយកដ្ឋានបុគ្គលិក និងរដ្ឋបាល

នាយកដ្ឋានបុគ្គលិករដ្ឋបាលនិងទទួលខុសត្រូវលើរាល់កិច្ចការបុគ្គលិករដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស និងរៀបចំផែនការបម្រុងក្នុងការអភិវឌ្ឍន៍សាខាធនាគារ និងកសាងវប្បធម៌សហគ្រាសដ៏ល្អប្រសើរ ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុងទទួលខុសត្រូវចំពោះការត្រួតពិនិត្យសវនកម្ម និងការស៊ើបអង្កេតរបស់សាខាដោយឯករាជ្យ និងមានប្រសិទ្ធភាពផ្តល់យោបល់លើការគ្រប់គ្រងហានិភ័យការ គ្រប់គ្រងផ្ទៃក្នុងរបស់សាខាដើម្បីជួយគ្រប់គ្រងហានិភ័យក្នុងកំរិតដែលអាចទទួលយកបាន។

នាយកដ្ឋានអនុលោមតាម

នាយកដ្ឋានអនុលោមតាមការទទួលខុសត្រូវលើការអភិវឌ្ឍ ផែនការនៃការអនុលោមតាមរបស់សាខា និងផែនការអនុលោមតាមប្រចាំឆ្នាំ។ អនុវត្តដោយផ្ទាល់ និងរៀបចំការតាមដាននិងការវិភាគបទបញ្ជារបស់សាខារៀបចំការអនុវត្តការត្រួតពិនិត្យនិងការ ពិភាក្សានៃការដាននិងវិភាគវិធានបទបញ្ជារបស់សាខារៀបចំការអនុវត្តការត្រួតពិនិត្យ និង ការពិភាក្សានៃការអនុលោមតាមនិងដឹកនាំការងារសម្អាតលុយកខ្វក់របស់សាខាអនុវត្តន៍ ទៅតាមតម្រូវការនៃការងារសម្អាតប្រាក់ដែលតម្រូវដោយស្នាក់ការកណ្តាលនិងបទបញ្ជាក្នុងស្រុក។

អារម្ភកថាអត្តនាយក

នៅឆ្នាំ ២០១៩ ធនាគារសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថេរភាពទោះបីជាមានការកើនឡើងនូវបញ្ហាប្រឈមក្នុងស្រុក និង អន្តរជាតិក្នុងស្ថានភាពសុគតស្មាញជាថ្មីម្តងទៀតដោយឆ្លងកាត់ការសាកល្បងជាក់ស្តែង។ បើនិយាយពីប្រាក់ចំណេញ ធនាគារបានកត់ត្រាប្រាក់ចំណេញសុទ្ធចំនួន ៣១,៣៥ លានដុល្លារអាមេរិកកើនឡើង ១៥,៣១% ធៀបពីឆ្នាំមុន។ ធនាគារបានបន្តរក្សាគុណភាពនិរន្តរភាពគុណភាពធនាគារមិនដំណើរការស្ថិតនៅកម្រិតស្ទើរអស់រយៈពេល ៨ ឆ្នាំ។ អនុបាតចំណូលចំណាយដល់ទៅ ១៥.០២% ស្ថិតក្នុងកម្រិតមួយជាទីគាប់ចិត្តនៅក្នុងវិស័យឧស្សាហកម្ម។

ស្ថិរភាពត្រូវបានចាត់ប្រុងនៅក្នុងអន្តរកម្មល្អរវាងហិរញ្ញវត្ថុ និង សេដ្ឋកិច្ច : ការផ្តល់សេវាសេដ្ឋកិច្ចពិតប្រាកដ គឺជាកតព្វកិច្ចរបស់វិស័យហិរញ្ញវត្ថុ និង ច្បាប់ដែលគ្រប់គ្រងការអភិវឌ្ឍរបស់ខ្លួន។ ធនាគារបានចុះបញ្ជីប្រាក់កម្ចីថ្មីចំនួន ៧,៤ ពាន់លានដុល្លារអាមេរិកកើនឡើង ២៥,៩% ធៀបពីឆ្នាំមុន។ ដើម្បីផ្តល់សេវាដល់សេដ្ឋកិច្ចធនាគារបានផ្តល់អាទិភាពខ្ពស់ដល់វិស័យដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មអគ្គិសនី និង ការផ្គត់ផ្គង់។ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ស៊ី ឌី ប៊ី (CDB) ឆាយណា អ៊ិចស៊ីម ប៊ីង(China Eximbank) និង អាយ ស៊ី ប៊ីស៊ីអិលធីឌី (អាស៊ី) ធនាគារបានចូលរួមផ្តល់ប្រាក់កម្ចីសម្រាប់គម្រោងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ និង គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និង ផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ការអនុវត្តគម្រោងដូចជាផ្លូវថ្នល់ និង ផ្លូវឡស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា។

ស្ថិរភាពត្រូវបានគេសន្មតថាបានពង្រឹងការគ្រប់គ្រងហានិភ័យលើគ្រប់ផ្នែកទាំងអស់ : ដោយប្តេជ្ញាថានឹងឈ្នះក្នុងការការពារ និង ដោះស្រាយហានិភ័យហិរញ្ញវត្ថុធនាគារបានផ្តល់អាទិភាពដល់ភារកិច្ចរបស់ខ្លួនដោយបានផ្តើមគំនិតដើម្បីដោះស្រាយអាទិភាពនិងដើរតួជា “ដុំថ្មដឹមហិមា” “ballast stone” ក្នុងការធ្វើឱ្យវិស័យហិរញ្ញវត្ថុមានស្ថេរភាព។ ធនាគារបានបង្កើតវេទិកាដើម្បីត្រួតពិនិត្យលើហានិភ័យឆ្លង និង ហានិភ័យនៃការវិនិយោគ និង ហិរញ្ញប្បទានដែលអាចបង្ហាញប្រភេទព័ត៌មានផ្សេងៗគ្នាតាមបែបឌីជីថល និងត្រួតពិនិត្យហានិភ័យផ្សេងៗ និងការដាស់តឿនដើម្បីការពារការឆ្លងនៃហានិភ័យ។ ការគ្រប់គ្រង ការអនុវត្តត្រូវបានពង្រឹងដើម្បីអនុវត្តវិធានអភិបាលកិច្ចពាក់ព័ន្ធ និងពង្រឹងវប្បធម៌អនុលោមតាម។

ស្ថិរភាពកើតឡើងពីការផ្លាស់ប្តូរល្បឿន : ធនាគារបានលើកកម្ពស់និរន្តរភាពរបស់ខ្លួន និង កត្តាជំរុញអភិវឌ្ឍន៍ផ្សេងៗនៅក្នុងវិស័យមួយចំនួនដែលមានកន្លែងធំទូលាយសម្រាប់កំណើន និង ផលចំណេញខ្លាំង។ ធនាគារបានចុះបញ្ជីចំនួន ១១,៣ ពាន់លានដុល្លារលើប្រាក់កម្ចីដែលសារសុទ្ធដែលបានរក្សាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ការធ្វើទីផ្សារអាជីវកម្មប្រាក់កម្ចីជាប្រាក់រៀលធនាគារក្នុងស្រុក ប្រាក់ចំណូលពីប្រាក់កម្ចីអន្តរធនាគារមានលើសពី ១១ លានដុល្លារអាមេរិកកើនឡើង ២៦,៦% ធៀបនឹងឆ្នាំមុន។

ស្ថិរភាពកើតចេញពីការច្នៃប្រឌិត FinTech : FinTech គឺជាពាក្យគន្លឹះនៃការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារក្នុងឆ្នាំកន្លងមក។ ជំរុញការធ្វើសមាហរណកម្មបច្ចេកវិទ្យា និងហិរញ្ញវត្ថុឱ្យស៊ីជម្រៅលើគ្រប់វិស័យរួមទាំងសេណារីយ៉ូស្ថាបត្យកម្មបច្ចេកវិទ្យា និង ស្ថាប័ន ធនាគារបានបង្កើតប្រព័ន្ធធនាគារវៃឆ្លាតគ្រប់ជ្រុងជ្រោយដោយគ្មានព្រំដែន។ ការរួមបញ្ចូលអាជីវកម្មតាមអ៊ិនធឺណេត និងក្រៅប្រព័ន្ធប្រព័ន្ធនេះផ្តល់ជូននូវសេវាកម្មអតិថិជនប្រកបដោយភាពវៃឆ្លាត និងរាប់បញ្ចូលប្រតិបត្តិការចែករំលែក និងភ្ជាប់គ្នានិងការច្នៃប្រឌិតផលិតផលប្រកបដោយប្រសិទ្ធភាពនិងអាចបត់បែនបាន។ តាមរយៈការរួមបញ្ចូលគ្នារវាង Unionpay, Visa, Wechat និង Alipay ធនាគារ អាយ ស៊ី ប៊ី ស៊ី បានក្លាយជាធនាគារពាណិជ្ជ ដំបូងគេនៅប្រទេសកម្ពុជាដែលអាចបង់ប្រាក់តាមរយៈ បណ្តាញផ្សេងៗ។ បន្ទាប់ពីការដាក់បញ្ចូលកាតធនាគារចំនួនជាង ៣៥០ លានយ៉ន (ប្រហែលជា ៥០ លានដុល្លារអាមេរិកក្នុងការទិញយកអាជីវកម្មក្នុងឆ្នាំនេះដែលបានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

អរម្ភកថាអគ្គនាយក

ជាទូទៅសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងដំណាក់កាលនៃការកែតម្រូវដ៏ជ្រាលជ្រៅបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចអន្តរជាតិជាមួយនឹងការកើនឡើងនៃភាពរីករ និងហានិភ័យនៅជុំវិញពិភពលោក។ ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជានៅតែមានស្ថេរភាពជាទូទៅវាកំពុងប្រឈមមុខនឹងសម្ពាធឆ្នាក់ចុះជាពិសេសជាមួយនឹងការវាយបកយ៉ាងខ្លាំងពីការផ្ទុះឡើងនៃ COVID-១៩ ភ្លាមៗ។ ទោះយ៉ាងណាក៏ដោយ យើងត្រូវចងចាំថាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចម្រាប់កំណើនប្រកបដោយចីរភាពមិនមានការផ្លាស់ប្តូរទេដោយមានភាពធន់នឹងសក្តានុពលដ៏អស្ចារ្យ។ ក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះ ធនាគារ អាយ ស៊ី ប៊ីស៊ី បានបង្កើតមូលដ្ឋានគ្រឹះដ៏ល្អ និងមានគុណសម្បត្តិប្លែកពីគេ។ យើងមានទំនុកចិត្ត និង សមត្ថភាពក្នុងការរក្សាប្រតិបត្តិការរឹងមាំទូទាំងវដ្តសេដ្ឋកិច្ច។

គោលនយោបាយ និងគោលការណ៍ណែនាំអនុវត្តចំពោះការគ្រប់គ្រង

ការជ្រើសរើសគណៈគ្រប់គ្រង

សមាជិកទាំងអស់របស់ថ្នាក់គ្រប់គ្រងគប្បីមានលក្ខណៈសមស្របទៅតាមតម្រូវការរបស់គណៈកម្មាធិការគ្រប់គ្រងធនាគារនៅប្រទេស ចិន និងតែងតាំងដោយទីស្នាក់ការកណ្តាលរបស់ ធនាគារ អាយ ស៊ី ប៊ី ស៊ី។

គណៈគ្រប់គ្រង

សមាជិកថ្នាក់គ្រប់គ្រង រួមមានអគ្គនាយក និងអគ្គនាយករង។ គណៈគ្រប់គ្រងទាំងអស់ នឹងធ្វើការប្រជុំប្រចាំសប្តាហ៍ជាមួយ ប្រធាននាយកដ្ឋានទាំងអស់ដើម្បីត្រួតពិនិត្យឡើងវិញ និងធ្វើការសម្រេចលើបញ្ហាទាំងអស់ដែលពាក់ព័ន្ធនឹងអាជីវកម្ម និងការ អភិវឌ្ឍន៍របស់សាខាធនាគារ។

ការត្រួតពិនិត្យផ្ទៃក្នុង

សាខាធនាគារបន្តការយកចិត្តទុកដាក់ក្នុងការពង្រឹងប្រសិទ្ធភាព និងអភិវឌ្ឍន៍កំណែទម្រង់នៃការ គ្រប់គ្រងផ្ទៃក្នុងឲ្យកាន់តែមាន ប្រសិទ្ធភាពព្រមទាំងធ្វើវិសោធនកម្មទៅលើការវាយតម្លៃនៃការគ្រប់គ្រងផ្ទៃក្នុងនិងបង្កើនការរៀបចំទៅវិធីសាស្ត្រប្រើប្រាស់ទិន្នន័យឲ្យ កាន់តែប្រសើរឡើង។ ខណៈពេលដែលចាប់ផ្តើមយុទ្ធនាការ “ផ្លូវនៃការត្រួតពិនិត្យផ្ទៃក្នុងនិងការអនុលោម”，សាខាធនាគារបាន ផ្សព្វផ្សាយ គោលគំនិតស្នូលនៃវប្បធម៌អនុលោមតាមច្បាប់ថា “ការអនុលោមគឺជាមូលដ្ឋានគ្រឹះនៃការទទួលខុសត្រូវរបស់ បុគ្គលទាំង អស់ដើម្បីធានាបានថាហានិភ័យស្ថិតនៅក្រោមការគ្រប់គ្រងនិងធានាបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព” តាមរយៈ សកម្មភាព ត្រួតពិនិត្យផ្ទៃក្នុងត្រូវបានអនុវត្តអត់ឈប់ឈរនូវទស្សនៈស្នូលនិងវប្បធម៌នៃការអនុលោមតាមច្បាប់ដើម្បីចាក់ឫសគល់ ទៅក្នុងគោល គំនិតរបស់បុគ្គលិកទាំងអស់ ។

ការគ្រប់គ្រងហានិភ័យ

សាខាបានកំពុងតែអនុវត្តទៅតាមតម្រូវការរបស់ស្នាក់ការកណ្តាលដោយបានបង្កើតនូវប្រព័ន្ធគោលនយោបាយមួយដែលរួមមាននូវគោល ការណ៍នានា យន្តការ និង នីតិវិធីប្រតិបត្តិការក្រោមការណែនាំពីកម្រិតហានិភ័យដែលអាចទទួលយកបាន និងនៅក្នុងកំរិតនៃចំនួនទឹក ប្រាក់សរុប ផលប៉ះពាល់ និង ប្រតិបត្តិការ។ សាខានៅតែបន្តធ្វើឱ្យប្រសើរនូវគោលនយោបាយនិងនីតិវិធីផ្ទៃក្នុងរួមមានប្រព័ន្ធគោលនយោ បាយគ្រប់គ្រងហានិភ័យឥណទាន ហានិភ័យទីផ្សារ និង ហានិភ័យប្រតិបត្តិការ និង ហានិភ័យផ្សេងៗទៀតដែលអាចគ្របដណ្តប់លើ តម្រូវការនៃការគ្រប់គ្រងសម្រាប់ដំណើរការទាំងអស់រួមមានការកំណត់ហានិភ័យ ការវាស់វែង ការត្រួតពិនិត្យ ការគ្រប់គ្រង ឬការកាត់ បន្ថយ និង ការរាយការណ៍។

ទស្សនវិស័យហិរញ្ញវត្ថុ

សាខាធនាគារបានរួមបញ្ចូលអាជីវកម្មសំខាន់ៗ របស់ខ្លួន ទៅក្នុងពាណិជ្ជកម្ម ក្នុងស្រុកដោយមានការជួយទំនុកបំរុងពីទីស្នាក់ការកណ្តាលសាខាធនាគារដោយផ្អែកលើលក្ខណៈពិសេសរបស់ខ្លួនក្នុងការអភិវឌ្ឍ ដើម្បីពង្រីកខ្លួនចូលក្នុងទីផ្សារក្នុងស្រុក ។ សាខាធនាគារសម្រេចបានទ្រព្យសកម្មសរុប ១,៣០៨,៣៥២,៨៦០ ដុល្លារអាមេរិក បំណុលសរុប ១,០៧៤,៣៦៣,៧០៤ ដុល្លារអាមេរិក ចំណូលពីការប្រាក់សុទ្ធប្រចាំឆ្នាំសរុប ៣៧,៤២៦,០៣៨ ដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទ ២០១៩ ចំនួន ៣១,៨៣៧,៩៦៣ ដុល្លារអាមេរិក ។

ទស្សនវិស័យអតិថិជន

ទស្សនវិស័យអតិថិជនសាខាធនាគារ ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការវិភាគនិន្នាការទីផ្សារកំណត់នូវស្ថានភាពទីផ្សារនិងគោលដៅអតិថិជនរបស់ខ្លួន។ សាខាធនាគារក៏មានបំណងបញ្ចៀស ការប្រកួតប្រជែងដែលមិនសមស្របទាំងឡាយនៅក្នុងវិស័យធនាគារដោយពង្រឹងភាពខ្លាំងរបស់ខ្លួន និងកាត់បន្ថយភាពខ្សោយរបស់ខ្លួន ដើម្បីអត្ថប្រយោជន៍ទៅលើវិសាលភាពនៃ ផលិតផលចំបងព័ត៌មានវិទ្យា និងដើមទុន។ សាខាធនាគារព្យាយាមផ្តល់ជូនអតិថិជននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ តាមរយៈភាពខុសគ្នានៃសេវាកម្មប្រកបដោយគុណភាពខ្ពស់សាខាធនាគារនឹងពង្រឹង នូវឥទ្ធិពលអាជីវកម្មរបស់ខ្លួននៅក្នុងចំណោមធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនៅប្រទេសកម្ពុជា។ ដូចបានលើកឡើងពីខាងលើ សាខាធនាគារនឹងសំរេចបានជាលំដាប់នូវការកំណត់គោលដៅហៅក្នុងស្រុកនិងការអនុវត្តនៃអាជីវកម្មសាជីវកម្ម របស់ខ្លួន។

ទស្សនវិស័យដំណើរការផ្ទៃក្នុង

សាខាបន្តកែលម្អយន្តការត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន និងកែលម្អការគ្រប់គ្រងផ្ទៃក្នុងយ៉ាងសកម្មដើម្បីធ្វើឱ្យការគ្រប់គ្រងការត្រួតពិនិត្យផ្ទៃក្នុងកាន់តែសមហេតុផល និងមានប្រសិទ្ធភាព។ ការកសាងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់សាខាបានធ្វើឱ្យប្រសើរឡើងជាប្រព័ន្ធដោយកែប្រែវិធានសម្រាប់ការវាយតម្លៃលើការគ្រប់គ្រងផ្ទៃក្នុង ធ្វើឱ្យប្រសើរឡើងនូវការរចនាស្វ័យប្រវត្តិ និងវិធីសាស្ត្រវាយតម្លៃទិន្នន័យនិងពង្រឹងបែបបទនៃលទ្ធផលនៃការវាយតម្លៃ។ ផ្ដោតលើហានិភ័យនៅក្នុងអាជីវកម្មសំខាន់ៗនិងបានធ្វើការផ្ទៀងផ្ទាត់ហានិភ័យប្រតិបត្តិការ។ នៅពេលអនុវត្តសកម្មភាពប្រធានបទនៃ "ការអនុវត្តទំនួលខុសត្រូវប្រចាំឆ្នាំ" សាខារួមបញ្ចូលការស្ថាបនាវប្បធម៌អនុលោមភាពទៅជាដំណើរការទាំងមូលនៃប្រតិបត្តិការ និង ការគ្រប់គ្រងដោយជំរុញជានិច្ចនូវការផ្សព្វផ្សាយគោលគំនិតសំខាន់ៗនៃវប្បធម៌អនុលោមភាព និងធ្វើឱ្យពួកគេចាក់ឫសយ៉ាងជ្រៅនៅក្នុងគំនិតរបស់និយោជិក។

ការអភិវឌ្ឍធនធានមនុស្ស

ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកជារៀងរាល់ឆ្នាំសាខាធនាគារបានផ្តល់ឱកាសដល់បុគ្គលិកគ្រប់ផ្នែកគ្រប់ជាន់ថ្នាក់ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ។ ក្រៅពីវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនិងវិវេងសាខាធនាគារក៏បានរៀបចំអោយបុគ្គលិកចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗនៅប្រទេសចិនដែលចូលរួមជាមួយក្រុមវប្បធម៌ផ្សេងៗដើម្បីអភិវឌ្ឍជំនាញនិងវិជ្ជាជីវៈអោយកាន់តែប្រសើរឡើង

គោលដៅប្រតិបត្តិការអាជីវកម្ម

គោលដៅសេចក្តីថ្លែងការណ៍បេសកកម្ម និង ទស្សនវិជ្ជាអាជីវកម្ម

ធនាគារ អាយស៊ី ប៊ី ស៊ី លីមីតធីតសាខាភ្នំពេញមានបេសកកម្មធ្វើឲ្យសាខានៅក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងរូបភាពជាធនាគារ អន្តរជាតិ ឈានមុខមួយដែលប្រកបដោយប្រាក់ចំណេញលទ្ធផលការងារល្អនិងភាពជោគជ័យខ្ពស់ ។ ក្រោមការណែនាំទូទៅនៃ គោលការណ៍ ក្នុងស្រុកសមាហរណកម្ម និងការអភិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យាធ្វើឲ្យសាខាធនាគារ ខិតខំស្វែងរកនូវយុទ្ធសាស្ត្រមួយចំនួនដូចខាងក្រោម ដើម្បីធានាបាននូវស្ថេរភាព និងការអភិវឌ្ឍសម្រាប់ឆ្នាំ ២០២០

➢ ស្វែងយល់ពីអតិថិជនសំខាន់ៗនិងខិតខំជម្រុញ ផលចំណូល។ ក្នុងរយៈពេលបីឆ្នាំក្រោយសាខាធនាគារនឹងជ្រើសយកគម្រោង ឧស្សាហកម្ម សំខាន់ៗក្នុងតំបន់កំណត់គុណភាពរបស់អតិថិជន និងគម្រោងដែលមានប្រវត្តិជាប់ពាក់ព័ន្ធជាមួយជនជាតិចិនពង្រីកធនធានឥណទាន ផ្ដោតខ្លាំងលើមូលដ្ឋានគ្រឹះរបស់អតិថិជនពង្រឹង គុណភាពអតិថិជននិងទ្រព្យធន។

➢ ពង្រឹងកិច្ចសហប្រតិបត្តិការលើឥណទានសរុបសហជីពនិងអាជីវកម្មអន្តរធនាគារ។ សាខាធនាគារ នឹងទាញយកផល ប្រយោជន៍ ពីការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងសាខាក្នុងនិងក្រៅស្រុករបស់អាយស៊ី ប៊ី ស៊ី ហ្គ្រុបនិងផ្សារភ្ជាប់ ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយ មិត្តក្នុងតំបន់ ស្វែងរកឱកាសលើសហប្រតិបត្តិការសហជីព និងទទួលបានជំនាញតាមរយៈការអនុវត្ត ដើម្បីបណ្តុះ បណ្តាល សមត្ថភាព និងបទពិសោធន៍។

➢ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងអតិថិជននិងប្រាក់បញ្ញើ។ ការធ្វើឲ្យប្រសើរឡើងនូវគុណសម្បត្តិនៃប្រាក់បញ្ញើ និងស្វែងរក គំរូថ្មី នៃការបើកប្រាក់បញ្ញើជាលក្ខណៈបុគ្គល និងសាជីវកម្មនិងការលើកកម្ពស់គម្លើងជាមួយអតិថិជនចាស់ដើម្បីធ្វើការពង្រីកចំនួនអតិថិជន និងប្រាក់បញ្ញើនៅក្នុងខ្សែសង្វាក់ ទាំងមូល។ ទន្ទឹមនេះដែរ សាខាធនាគារនឹងគ្រប់គ្រងការកំណត់អត្រាការប្រាក់ ដើម្បីឆ្លើយតបទៅ នឹងនិន្នាការសាច់ប្រាក់ងាយស្រួលនិងអត្រាការប្រាក់នៅ ក្នុងទីផ្សារបង្កើនប្រសិទ្ធភាពនៃការវាយតម្លៃប្រាក់បញ្ញើការកំណត់អត្រាការប្រាក់ នឹងយន្តភាពកំណត់តម្លៃដែលដើរតួយ៉ាងសំខាន់ក្នុងការពង្រីកអតិថិជនថ្មី និងចាប់យកមូលនិធិថ្មីព្រមទាំងពង្រឹងការអភិវឌ្ឍនូវចំនួននិង តម្លៃ។

យោងតាមកិច្ចខិតខំប្រឹងប្រែងមុនៗក្នុងការរុករកទីផ្សារនិងឱកាសទីផ្សារក្រោមការលើកកម្ពស់របស់“ ខ្សែក្រវ៉ាត់មួយផ្លូវមួយ” សាខាធនាគារ បានដាក់គ្រឹះសម្រាប់ការលូតលាស់រយៈពេលវែងក្នុងអាជីវកម្មក្នុង និងឆ្លងប្រទេសនិងបន្តធ្វើការខិតខំប្រឹងប្រែងក្នុងការពង្រីកកម្រិតខ្ពស់ បង្អស់នៃទីផ្សារនិងកំណត់គោលដៅអតិថិជនល្អៗ ស្វែងរកគម្រោងវិនិយោគនិងហេដ្ឋារចនាសម្ព័ន្ធរវាងចិន-កម្ពុជា ដើម្បីបម្រើសេវាកម្ម ដល់សហគ្រាសក្រៅប្រទេសដែលមកពីប្រទេសចិន។

គោលដៅប្រតិបត្តិការអាជីវកម្ម

សាខាធនាគារបង្កើតផែនទីបង្ហាញផ្លូវអភិវឌ្ឍរបស់ធនាគារដូចខាងក្រោម៖

- ស្វែងរកឱកាសសហប្រតិបត្តិការជាមួយអតិថិជនក្នុងស្រុកដែលមានសក្តានុពលដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យនីមួយៗ
- ការទទួលយកឱកាសនៃខ្សែក្រវ៉ាត់មួយផ្លូវមួយ, ការប្រមូលព័ត៌មាននិងការប្រែប្រួល ទុកនូវធនធានទាំងអស់ ដែលជួយសម្រួលដល់គម្រោង“ខ្សែក្រវ៉ាត់មួយផ្លូវមួយ” នៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតលើអង្គភាព ដែលមានគម្រោងហើយទទួលបានមូលនិធិពីប្រទេសចិន និងជាគម្រោងខ្នាតធំដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ការបញ្ជូនបណ្តាញអគ្គិសនី ផ្លូវរហ័ស -ល- ដែលនឹងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
- ពន្លឿនសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គិសនីកម្ពុជានាយកដ្ឋានពន្ធដារ ទូទៅស្វែងរកឱកាសដើម្បីឈានជើងចូលគម្រោងឥណទានពាណិជ្ជកម្មដែលពាក់ព័ន្ធ នឹងបំណុលរដ្ឋប្បវេណីរចនាសម្ព័ន្ធដែលដឹកនាំដោយរដ្ឋាភិបាល ។
- ធ្វើការផ្ដោតបន្ថែមលើសហប្រតិបត្តិការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារក្នុងស្រុក, ពង្រីកទំហំអាជីវកម្មពីមូលនិធិនិងកម្ចីដើម្បីធ្វើការដាច់ទាត់ បច្ចេកវិទ្យា កាតធនាគារ និង អាជីវកម្មប្រាក់យ៉ន នឹងប្រតិបត្តិការ ឧបករណ៍និស្សន្ទព្រមទាំងការគ្រប់គ្រងហានិភ័យអោយបានត្រឹមត្រូវ ។
- បន្តលើកកម្ពស់ឥណទានប្រាក់រៀលដល់អតិថិជនទាំងអស់ ដើម្បីបំពេញតាម តម្រូវការរបស់ធនាគារជាតិនៃកម្ពុជានូវកម្ចីប្រាក់រៀលអតិប្បវេណី១០%។
- បន្តរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នហិរញ្ញវត្ថុទាំងក្នុងនិងក្រៅប្រទេសដើម្បីស្វែងរកឱកាសសហប្រតិបត្តិការក្នុងការផ្តល់ប្រាក់កម្ចីដែលមានទំហំធំ។
- អភិវឌ្ឍអាជីវកម្មហិរញ្ញប្បទានពាណិជ្ជកម្មជ្រើសរើសអតិថិជនគោលដៅដែលមានតម្រូវការពាណិជ្ជកម្មក្រៅប្រទេស ពង្រឹងអន្តរកម្មនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នក្នុងនិងក្រៅប្រទេសទាញយកអត្ថប្រយោជន៍ពីបណ្តាញសកលក្នុងគោលបំណងពង្រីកហិរញ្ញប្បទានឆ្លងប្រទេស ។ ម៉្យាងទៀតអតិថិជននាំចូល -នាំចេញនឹងនាំមកនូវការទូទាត់សម្រាប់សាខា ព្រមទាំងការប្រមូលមូលនិធិសម្រាប់បង្កើនសមត្ថភាពប្រាក់បញ្ញើរបស់សាខា ។
- បន្តពន្លឿនអាជីវកម្មប្រាក់កម្ចីបុគ្គលដើម្បីអោយសាធានាគារទទួលបានកំណើននៃប្រាក់បញ្ញើថ្មី។

គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ចំពោះប្រព័ន្ធគ្រប់គ្រងហានិភ័យដែលមានស្រាប់របស់សាខាធនាគារត្រូវបានអនុវត្តទៅតាមគោលការណ៍នៃការផ្គូផ្គងផលចំណេញ និងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង ដោយយកចិត្តទុកដាក់ប្រកបដោយមានប្រសិទ្ធភាពខ្ពស់ ការធ្វើពិធីកម្មហានិភ័យការរួម បញ្ចូលនូវការវិភាគទៅលើបរិមាណនិងគុណភាព ការធ្វើនិយ័តកម្មប្រកបដោយភាពបត់បែន និង ការធ្វើឲ្យប្រសើរឡើងជាលំដាប់។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យត្រូវបានបង្កើតឡើង និងទទួលខុសត្រូវទៅលើ ហានិភ័យសន្ទនីយភាព ហានិភ័យឥណទាន ហានិភ័យទីផ្សារហានិភ័យប្រតិបត្តិការហានិភ័យកេរ្តិ៍ឈ្មោះហានិភ័យយុទ្ធសាស្ត្រនិងហានិភ័យសក្តានុពលដទៃទៀតដែលសាខាត្រូវជួបប្រទះ។

ហានិភ័យសន្ទនីយភាព

សាខាធនាគារផ្ដោតលើការពង្រឹងនៃការត្រួតពិនិត្យសូចនាករសាច់ប្រាក់ងាយស្រួលក្នុងមូលដ្ឋានប្រចាំថ្ងៃ ដោយធានាថាសូចនាករសាច់ប្រាក់ងាយស្រួលបានបំពេញទៅតាមលក្ខខ័ណ្ឌតម្រូវរបស់ធនាគារជាតិ នៃ កម្ពុជា។ យោងតាមប្រកាសលេខ ៨៧-០១៥-៣៤៩ ប្រ.ក ស្តីពីអនុបាតក្របខ័ណ្ឌសន្ទនីយភាព (Liquidity Coverage Ratio), តម្រូវការនៃអនុបាតសន្ទនីយភាពត្រូវបានបង្កើតឡើងដល់ ១០០% ចាប់ពីខែមករា ឆ្នាំ២០២០។ ចំពោះការកើនឡើងនូវសូចនាករនៃអនុបាតសន្ទនីយភាពគឺតម្រូវឲ្យសាខាធនាគារមានបរិមាណទ្រព្យសកម្មសន្ទនីយភាពគ្រប់គ្រាន់នៅក្នុងដៃ។ សាខាធនាគារបានពង្រីកប្រភពមូលនិធិរបស់ខ្លួន និងបង្កើនសមាមាត្រនៃមូលនិធិរយៈពេលវែង ដើម្បីធានាឲ្យបាននូវអនុបាតសន្ទនីយភាពដោយធ្វើការកែសម្រួលនូវចរន្តសម្ព័ន្ធរយៈពេលនៃទ្រព្យសកម្ម និង បំណុលឲ្យស្របទៅនឹងលក្ខខ័ណ្ឌតម្រូវរបស់ធនាគារជាតិ នៃ កម្ពុជា។ ដូច្នេះហើយ សាខាធនាគារធ្វើការបង្កើនសមត្ថភាពនៃការគ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនឲ្យបានច្រើនកម្រិតដោយផ្អែកទៅតាមវិធានការបឋមដូចខាងក្រោម៖

- ពង្រឹងការត្រួតពិនិត្យសន្ទនីយភាពដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជាដោយមានការចូលរួមប្រឹងប្រែងរួមគ្នាពីនាយកដ្ឋានគ្រឹះស្ថានហិរញ្ញវត្ថុ នាយកដ្ឋានទីផ្សារ នាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ និងនាយកដ្ឋានគ្រប់គ្រងហានិភ័យ។ ក្រោមស្ថានភាពទូទៅនៃការធ្វើប្រតិបត្តិការនិងការដាក់សម្ពាធគោលដៅសាខាធនាគារគួរបំពេញឲ្យបាននូវតម្រូវការសន្ទនីយភាពដែលកើតឡើងពីតម្រូវការទ្រព្យសកម្ម បំណុល និង ប្រតិបត្តិការក្រៅតារាងតុល្យការ និង កាតព្វកិច្ចទូទៅក្រៅប្រទេស ដើម្បីឲ្យមានតុល្យភាពលើអត្ថប្រយោជន៍ដែលបានមក ក៏ដូចជាធានាបាននូវស្ថេរភាពនៃមូលនិធិផងដែរ។
- ធ្វើការពង្រីកមូលនិធិយ៉ាងសកម្ម បង្កើនចំនួនដៃគូប្រតិបត្តិការទាំងខាងក្នុង និងខាងក្រៅ អាយ ស៊ី ប៊ី ស៊ី ហ្គ្រូប ។ សាខាធនាគារធានាឲ្យបាននូវការកើនឡើងនៃកម្ចីរយៈពេលវែងទៅឲ្យធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតជាមួយនឹងប្រាក់បញ្ញើរយៈពេលវែងដែលទទួលបាន ពីធនាគាររួមទាំងអតិថិជនក្នុងគោលបំណង រក្សាឲ្យបាននូវអនុបាតក្របខ័ណ្ឌសន្ទនីយភាព ផ្សេងៗដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។
- ធ្វើការប្រមូលឲ្យទាន់ពេលវេលានូវព័ត៌មានអំពីប្រាក់បញ្ញើ ឥណទាននិង ប្រតិបត្តិការផ្សេងៗទៀត។ សាខាធនាគារធ្វើការវិភាគយ៉ាងទៀងទាត់នូវហានិភ័យសន្ទនីយភាពដែលមានសក្តានុពលដោយស្វែងរកនូវឫសគល់និរន្តរភាពរបស់វាដើម្បីដាក់ឡើងនូវវិធានការដើម្បីដោះស្រាយហានិភ័យទាំងនោះ។

គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ហានិភ័យឥណទាន (ឬហានិភ័យដៃគូរ)

ហានិភ័យឥណទានគឺជាហានិភ័យនៃការបាត់បង់របស់ធនាគារនៅពេលអ្នកខ្ចីមិនបានបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា។ យោងតាមអត្ថន័យប្រតិបត្តិការឥណទានរបស់ស្នាក់ការកណ្តាលដែលជាប្រភពខាងសេដ្ឋកិច្ច ការប្រុងប្រយ័ត្ន និង ស្ថេរភាព សុចរិតភាព និង អនុលោមភាព អាទិភាពចំពោះអតិថិជន អភិបាលកិច្ចជំនាញនៃប្រាក់កម្ចី និង ការសន្មតនៃការទទួលខុសត្រូវ។ សាខាបានបង្កើតនូវប្រព័ន្ធគ្រប់គ្រងហានិភ័យឥណទានកំណត់ធាតុផ្សំ និង លក្ខខណ្ឌនៃការគ្រប់គ្រងហានិភ័យឥណទានរួមមានប៉ុន្តែមិនកំណត់ចំពោះការគ្រប់គ្រង ហានិភ័យឥណទានដែលទទួលយកបាន ចំណាត់ថ្នាក់អតិថិជន កម្រិតហានិភ័យរួម ការបញ្ចៀសហានិភ័យ ការចាត់ថ្នាក់គុណភាពឥណទាន និង ចំណាត់ថ្នាក់ហានិភ័យក្រោមក្របខ័ណ្ឌ IFRS9 ក៏ដូចជានីតិវិធីអាជីវកម្ម។

- ការគ្រប់គ្រងការចូលប្រើប្រាស់៖ ដូចដែលបានតម្រូវដោយ HO មុនពេលបង្កើតទំនាក់ទំនងឥណទានជាមួយអតិថិជនសាជីវកម្ម ការវិនិច្ឆ័យទុកមុនទៅលើអតិថិជនត្រូវតែត្រូវបានធ្វើឡើង។ សាខាបានបង្កើតឡើងនូវលក្ខខណ្ឌសំរាប់អតិថិជនសាជីវកម្មក្នុងគោលបំណងត្រួតពិនិត្យហិរញ្ញប្បទាននិង អតិថិជនដែលនៅក្នុងវិស័យដែលមានហានិភ័យខ្ពស់ ពង្រឹងការការពារហានិភ័យឥណទានពីប្រភពនានា។ ឥណទានបែតងត្រូវតែត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងលើការផ្តល់ហិរញ្ញប្បទានដល់អតិថិជនឬគម្រោងដែលមានហានិភ័យខ្ពស់ប៉ះពាល់ដល់បរិស្ថាន និង សង្គម ។ ការផ្តល់ហិរញ្ញប្បទានក៏ត្រូវបានហាមឃាត់ចំពោះអ្នកដែលពាក់ព័ន្ធក្នុងប្រតិបត្តិការមិនប្រក្រតី ឬខុសច្បាប់ ។

- ចំណាត់ថ្នាក់អតិថិជននិងកម្រិតហានិភ័យរួម ការវាយតម្លៃឥណទានធ្វើឡើងដើម្បីវាយតម្លៃជារួមអំពីសោធនភាព និងឆន្ទៈនៃការសងត្រលប់របស់អតិថិជនក្រុមហ៊ុន។ កម្រិតហានិភ័យរួមតំណាងឲ្យ កម្រិតហានិភ័យខ្ពស់បំផុតដែលត្រូវបានអនុម័តមុនផ្តល់ឥណទានទៅឲ្យអតិថិជន ។ មុនពេលផ្តល់ឥណទាន សាខាត្រូវធ្វើចំណាត់ថ្នាក់អតិថិជននិងកំណត់កំរិតហានិភ័យដោយយោងទៅតាមវិធានដាក់លាក់របស់ស្នាក់ការកណ្តាល។

- ការបែងចែកទីផ្សារ ឥណទាន ៖ សាខាបានបង្កើតស្ថាប័នឥណទានមួយដោយឈរលើគោលការណ៍នៃការបែងចែកទីផ្សារឥណទានដើម្បីធានាថាបុគ្គលិកគ្រប់គ្រងហានិភ័យអាចបញ្ចេញយោបល់ដោយឯករាជ្យ។ អាជីវកម្មឥណទានត្រូវគ្រប់គ្រងតាមគោលការណ៍នៃការបែងចែកការិយាល័យជូរមុខ ការិយាល័យកណ្តាល និង ក្រោយហើយការបំបែកការិយាល័យជូរមុខ ការិយាល័យកណ្តាល និង ក្រោយគួរតែបានត្រូវអនុវត្តន៍តាមកំរិតនាយកដ្ឋាន។ នាយកដ្ឋាននីមួយៗមានបន្ទាត់រាយការណ៍ដោយឯករាជ្យ និង ភារកិច្ចច្បាស់លាស់ទៅតាមមុខតំណែងនីមួយៗ។ នាយកដ្ឋានទីផ្សារ និង នាយកដ្ឋានស្ថាប័នហិរញ្ញវត្ថុទទួលខុសត្រូវ ក្នុងការរក្សាទំនាក់ទំនងជាមួយអតិថិជន និងបំពេញការងារសក្យាពីអតិថិជនក៏ដូចជាការងារគ្រប់គ្រងក្រោយពេលទម្លាក់ឥណទាន ។ នាយកដ្ឋានគ្រប់គ្រងហានិភ័យទទួលខុសត្រូវក្នុងការវិភាគ និងវាយតម្លៃហានិភ័យនៃសំណើឥណទាន និងត្រួតពិនិត្យហានិភ័យនៃផលប៉ះពាល់ឥណទាន។ អ្នកអនុម័តទទួលខុសត្រូវចំពោះការអនុម័តអាជីវកម្មឥណទាន និងតម្រូវឲ្យមានការពិភាក្សាជារួមប្រសិនបើអាជីវកម្មឥណទានមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មុនពេលដាក់ពាក្យស្នើសុំការយល់ព្រម។

- នីតិវិធីឥណទានត្រូវបានរចនាឡើងសម្រាប់ប្រភេទឥណទានអាជីវកម្មខុសៗគ្នា។ ក្រោមការសន្និដ្ឋាននៃការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពដំណើរការផ្សេងៗត្រូវបានបង្កើតឡើងសម្រាប់ប្រភេទអតិថិជនខុសៗគ្នា និង អាជីវកម្មដាក់លាក់។ នីតិវិធីមានផ្នែកជាច្រើនរួមមានចំណាត់ថ្នាក់ឥណទាន បន្ទាត់ឥណទាន និង ការវាយតម្លៃទ្រព្យបញ្ចាំក្នុងជំហានមុនផ្តល់ប្រាក់កម្ចី និង ការពិនិត្យឥណទាន ការគ្រប់គ្រងរយៈពេល ការវាយតម្លៃឡើងវិញសម្រាប់វត្ថុបញ្ចាំ ការព្រមានដំបូងនៅជំហានកណ្តាល ឬក្រោយការផ្តល់ប្រាក់កម្ចី។ យន្តការវិវត្តន៍លើហានិភ័យត្រូវបានកំណត់ដើម្បីដឹងពីតុល្យភាពរវាងការគ្រប់គ្រងហានិភ័យ និងប្រសិទ្ធភាពនៃដំណើរការ។

គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់ពីការប្រែប្រួលអវិជ្ជមានទៅលើកម្រិតតម្លៃទីផ្សារ រួមមានសមាសភាពពីរ៖ ហានិភ័យអត្រាប្តូរប្រាក់និង ហានិភ័យអត្រាការប្រាក់។ ដើម្បីគ្រប់គ្រងហានិភ័យទីផ្សារឲ្យមានប្រសិទ្ធភាពសាខាធនាគារត្រូវផ្តល់ការប្រែប្រួលនៃទ្រព្យសកម្ម និងបំណុល និងចាត់ឲ្យផ្នែកដែលពាក់ព័ន្ធតាមដានលើការប្រែប្រួលនៃអត្រាការប្រាក់ និងអត្រាប្តូរប្រាក់ជារៀងរាល់ថ្ងៃ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ គួរតែទទួលខុសត្រូវចំពោះការគ្រប់គ្រងហានិភ័យទីផ្សារជាមួយនឹងការកិច្ចព្រមព្រៀង និងវិធានការដូចខាងក្រោម៖

- ពង្រឹងការវិភាគ និងការត្រួតពិនិត្យនៃបម្រែបម្រួលអត្រាការប្រាក់នៅលើទីផ្សារជាបន្តបន្ទាប់ និងពង្រឹងការគ្រប់គ្រងគម្លាតនៃបម្រែបម្រួលនេះ។
- ត្រូវអនុម័តបទបញ្ជាដែលបង្កើតដោយទីស្នាក់ការកណ្តាល និងធនាគារជាតិនៃកម្ពុជាឲ្យបានតឹងរឹងដែលពាក់ព័ន្ធដែនាំណាត់នៃអត្រាប្តូរប្រាក់បរទេស។ សាខាធនាគារត្រូវតែរៀបចំសាវ័នហានិភ័យនៃបម្រែបម្រួលអត្រាប្តូរប្រាក់បរទេស និងកាត់បន្ថយហានិភ័យប្តូរប្រាក់បរទេស។
- សាខាធនាគារត្រូវតែធានាអោយបាននូវការកើនឡើងនូវផ្នែកណាមួយប្រៀបធៀបជាមួយកម្ចីរយៈពេលវែងទៅឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀត ជាមួយនឹងប្រាក់បញ្ញើរយៈពេលវែងដែលទទួលបានពីធនាគារផ្សេងទៀតនិងអតិថិជនដើម្បីធានាប្រភពនៃលំហូរមូលនិធិចូលអោយមានស្ថេរភាពនិងទប់ស្កាត់ហានិភ័យអត្រាការប្រាក់ដែលមានបញ្ហាមកពីភាពមិនផ្លូវផ្តង ពេលវេលានៃទ្រព្យសកម្មនិងបំណុលអាជីវកម្ម។

ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការជាហានិភ័យនៃការបាត់បង់ ដែលបណ្តាលមកពីភាពមិនគ្រប់គ្រាន់ឬមានបញ្ហានៃនីតិវិធីផ្ទៃក្នុងបុគ្គលិក និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឬព្រឹត្តិការណ៍ខាងក្រៅ។ ហានិភ័យប្រតិបត្តិការមានប្រាំពីរប្រភេទធំៗដែលរួមមាន ការក្លែងបន្លំផ្ទៃក្នុង ការក្លែងបន្លំខាងក្រៅ ប្រព័ន្ធការងារ និង សុវត្ថិភាពនៅកន្លែងការងារ អតិថិជន ផលិតផលនិងសកម្មភាពអាជីវកម្ម ការខូចខាតទ្រព្យសកម្ម ប្រព័ន្ធបច្ចេកវិទ្យា ការប្រតិបត្តិនិងការបញ្ជូន និង ការគ្រប់គ្រងដំណើរការ។ ក្នុងចំណោមប្រតិបត្តិការទាំងនេះ ប្រតិបត្តិការល្មើសខាងក្រៅ ការប្រតិបត្តិនិងការបញ្ជូននិង ការគ្រប់គ្រងដំណើរការ ជាប្រភពសំខាន់ដែលបង្កើតអោយមានហានិភ័យប្រតិបត្តិការ ដែលជាការខាតបង់ដល់ធនាគារ។

សាខាធនាគារបន្តពង្រឹងប្រព័ន្ធត្រួតពិនិត្យហានិភ័យប្រតិបត្តិការរបស់អាជីវកម្មនីមួយៗ និងបន្តពង្រឹងការគ្រប់គ្រងហានិភ័យទាំងការក្លែងបន្លំទាំងខាងក្នុងនិងខាងក្រៅវិធីបង្កើនលើការអនុវត្តច្បាប់ និង ធ្វើឲ្យដំណើរការនៃការត្រួតពិនិត្យតាមផ្លូវច្បាប់នៃលក្ខណៈស្វ័យដ្ឋានសាខាធនាគារបានបង្កើតបន្ទាត់ការពារ ចំនួនបីប្រភេទដែលប្រកបដោយប្រសិទ្ធភាពដូចជា៖

- នាយកដ្ឋាននីមួយៗ គឺជាផ្នែកដំបូងនៃការការពារលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ដែលត្រូវបានកំណត់អោយទទួលខុសត្រូវដោយផ្ទាល់សម្រាប់ការគ្រប់គ្រងហានិភ័យប្រតិបត្តិការនៅក្នុងប្រភេទអាជីវកម្មរបស់ខ្លួន។
- នាយកដ្ឋានអនុលោម គឺជានាយកដ្ឋានគ្រប់គ្រងទូទៅ លើហានិភ័យប្រតិបត្តិការរបស់សាខាធនាគារ និង ដែលដើរតួនាទីជាបន្ទាត់ទីពីរនៃការការពារ។

គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

- នាយកដ្ឋានសវនកម្មផ្ទៃក្នុងគឺទទួលខុសត្រូវចំពោះការធ្វើសវនកម្ម និងវាយតម្លៃនៃប្រព័ន្ធគ្រប់គ្រងហានិភ័យប្រតិបត្តិការនិងជាបន្ទាត់ទីបីនៃការការពារ ។

សាខាធនាគារបានអនុវត្តន៍យ៉ាងសកម្មក្នុងការកែលម្អ ឬធ្វើបច្ចុប្បន្នភាពគោលនយោបាយ,នីតិវិធី,ប្រព័ន្ធ និងយន្តការនិងការត្រួតពិនិត្យដែលផ្អែកលើមូលដ្ឋានសំខាន់ៗក្នុងអំឡុងពេលធ្វើរបាយការណ៍, ប្រព័ន្ធគ្រប់គ្រង ហានិភ័យប្រតិបត្តិការរបស់ សាខាបានប្រតិបត្តិទៅយ៉ាងរលូនហើយហានិភ័យប្រតិបត្តិការក៏អាចគ្រប់គ្រងបានទាំងស្រុង។

ហានិភ័យ យុទ្ធសាស្ត្រ

សាខាធនាគារបានបង្កើតផែនការអភិវឌ្ឍ ផែនការគោលដៅ ផែនការអនុវត្តន៍គោលនយោបាយពាក់ព័ន្ធនឹងដំណើរការនៃ ការអនុវត្ត។ ក្នុងមូលដ្ឋាននៃការគ្រប់គ្រងយុទ្ធសាស្ត្រ សាខាធនាគារនឹងផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាសក្តានុពលក្នុងការធ្វើផែនការយុទ្ធសាស្ត្រនិងការអនុវត្ត ។ សាខាធនាគារបាន ធ្វើការព្យាករណ៍ដ៏ត្រឹមត្រូវពីផលប៉ះពាល់ នៃបញ្ហាទាំងនេះដើម្បីត្រៀមរៀបចំយ៉ាង ល្អិតល្អន់ជុំវិញបញ្ហាទាំងនោះ។ផ្អែកលើដំណើរនៃការគ្រប់គ្រង សាខាធនាគារបានរក្សាការគ្រប់គ្រងហានិភ័យផែនការយុទ្ធសាស្ត្រ និង ការអនុវត្តដោយមានការសម្របសម្រួលជាប្រចាំ ក្នុងការសម្រេចឲ្យបាននូវគោលដៅយុទ្ធសាស្ត្រ និង កាត់បន្ថយការខាតបង់។

រាល់របាយការណ៍ នៃការគ្រប់គ្រងហានិភ័យនឹងត្រូវបានរាយការណ៍ជូន ជាត្រីមាស ឆមាស និង រៀងរាល់ចុងឆ្នាំ ។ រយការណ៍នេះនឹងត្រូវប្រគល់ជូនទៅទីស្នាក់ការកណ្តាល ក្រោយទទួលបានការអនុម័តពីគណៈកម្មាធិការគ្រប់គ្រងហានិភ័យ។

របាយការណ៍របស់អ្នកគ្រប់គ្រង

ខ្ញុំបាទ តំណាងឲ្យអ្នកគ្រប់គ្រងនៃ ធនាគារ អាយស៊ីប៊ីស៊ី លីមីតធីត សាខាភ្នំពេញ ហៅកាត់ថា (“សាខាធនាគារ”) សូមជូនមតិថា របាយការណ៍ហិរញ្ញវត្ថុ ដូចបានបង្ហាញជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់សាខាធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរ ទឹកប្រាក់របស់សាខាធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយ អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទង នឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។

ចុះហត្ថលេខាតំណាងក្រុមប្រឹក្សាភិបាល



លោក Jing Jun

អ្នកគ្រប់គ្រងទូទៅ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី: ៣១ មីនា ២០២០